

PREMIUM
PRODUCT



NUTRINAL

NUTRINAL COFFEE

CLASSICAL HAZELNUT & BRAZILLIAN ARABICA



"ការហ្វេដើម្បីសុខភាពស្បែកនិងរាងកាយសម្រាប់អ្នក"
The Great Coffee for your Health & Body

គុណសម្បត្តិរបស់ការចាកផ្សំ

សរសៃអាហារ

ជួយក្នុងការសម្រួលទម្ងន់ ដោយសារធ្វើឲ្យបរិមាណអាហារកាន់តែច្រើនឡើងទើបធ្វើឲ្យមានអារម្មណ៍ថាផ្អែតល្បឿនកាត់បន្ថយការទទួលបានអាហារប្រតិបត្តិ ជួយការពារការស្រូបយកសារធាតុបង្កើតជំងឺមហារីក ព្រោះពេញពិរាងកាយបានល្បឿនកាត់បន្ថយការប៉ះពាល់នឹងជំងឺពោះវៀន មានប្រយោជន៍ដល់រាងកាយ ធ្វើឲ្យស្រោចដោយស្រួលជួយចាប់ជាតិខ្លាញ់ពីអាហារនិងកាត់បន្ថយការស្រូបយកជាតិស្ករចូលទៅក្នុងរាងកាយ

សារធាតុចម្រាញ់ខ្លាញ់ត្រីកូលីស្ទេរ៉ូល

បង្កើនការបង្កើតជាលិកាខ្លាញ់ដែលនឹងឥទ្ធិពលដល់ស្បែក បន្ថែមភាពតឹងរ៉ឹងដល់ស្បែក ធ្វើឲ្យស្បែករៀនទឹកបានកាន់តែច្រើនឡើង ធ្វើឲ្យស្បែកមានសំណើម ភ្លឺថ្លា និងពន្លាភាពរក្សាភាពជ្រាវជ្រួញ

សារធាតុចម្រាញ់ពីសរសៃអាហារ

ក្នុងសរសៃអាហារមានសារធាតុឈ្មោះថា “ហ្វាស៊ីហ្វូឡាមីន” (Phaseolamin) ដែលទប់ស្កាត់ការធ្វើការរបស់អង់ប៊ីម៉ាម៉ាយលេស (Amylase) ដែលមានតួនាទីរំលាយកាបូអ៊ីដ្រាត ធ្វើឲ្យមានការកាត់បន្ថយការស្រូបយកជាតិស្ករនិងស្ករចូលទៅក្នុងរាងកាយ

កាស៊ីស៊ីត តែមួយគ្នា

ជារួមជាតិក្នុងក្រុមប្រភេទជាមួយនឹងក្រុមអ៊ីដ្រូស៊ីត្រីក ដែលជួយទប់ស្កាត់អង់ប៊ីម៉ាម៉ាយលេស (Enzyme) ធ្វើឲ្យមានការប្តូរម្សៅនិងស្ករឲ្យទៅជាខ្លាញ់តែនិងសន្សំជាថាមពលក្លាយទៅជាថាមពលរាងកាយយកទៅប្រើប្រាស់ដោយស្រួល កាស៊ីនាមីនកាត់បន្ថយការសន្សំជាតិខ្លាញ់ក្នុងរាងកាយធ្វើឲ្យរាងកាយត្រូវទៅខ្លាញ់យកជាតិខ្លាញ់ដែលសន្សំទុកទៅប្រើការប្រើប្រាស់តែច្រើនឡើង និងជាហេតុដែលធ្វើឲ្យមានការគ្រប់គ្រងទម្ងន់ធ្វើឲ្យមានអារម្មណ៍ថាទទួលបានអាហារតិចចុះ

ហ្សីន

ជារួមជាតិដែលប្រើប្រាស់យូរយ៉ាងបំផុត

- ជួយគ្រប់គ្រងការចង់ទទួលបានអាហារ (Appetite Control)
- ជួយចូលទៅចាប់ជាមួយនឹងម៉ូលេគុលជាតិខ្លាញ់ដែលអណ្តូងខ្លួននៅលើក្រពះអាហារ ធ្វើឲ្យជាតិខ្លាញ់មិនអាចជ្រាបចូលទៅក្នុងជញ្ជាំងពោះវៀនត្រូវបានហើយត្រូវទម្លាក់ចេញពីរាងកាយដោយការបង្ហូរ
- ជួយរក្សាកម្រិតជាតិស្ករក្នុងឈាមប្រកប ដោយមានគន្លឹះដែលធ្វើឲ្យអាហារជ្រាបចូលទៅក្នុងធុរិកដើម្បីជួយការពារសកាវៈជាតិស្ករក្នុងឈាមខ្ពស់បាន

អែល-ខានីតីន អែល-ចាំប្រែត

អែល ខានីតីនជួយធ្វើសម្រួលទម្ងន់ សាច់ដុំនិងប្រដាប់ស្បែក

- ជួយឲ្យរាងកាយប្តូរអាស៊ីតជាតិខ្លាញ់ទៅជាថាមពល ធ្វើឲ្យជាតិខ្លាញ់ដែលសន្សំនៅក្នុងរាងកាយថយចុះ សាច់ដុំនិងប្រដាប់ស្បែក
- ជួយការពារជំងឺបេះដូង ដោយធ្វើឲ្យសុខភាពបេះដូងដោយសរុបមានផលល្អ ហើយជួយការពារកើតជំងឺឲ្យាយរបេះដូង
- ធ្វើឲ្យការធ្វើការរបស់ប្រព័ន្ធភាពស៊ាំរបស់រាងកាយកាន់តែប្រសើរឡើង

អាស៊ីតអាមីណូប្រភេទមីយ៉ូបេត

ជួយការពារអាការៈខាតជាតិស្ករនិងអ័រ៉ាស៊ីន និងអាការពារជំងឺទឹកនោមផ្អែម ធ្វើការរួមជាមួយនឹងអ័រ៉ាស៊ីនលើកកម្ពស់កម្រិតប្រព័ន្ធភាពស៊ាំរបស់រាងកាយជាតិស្ករ និងជួយគ្រប់គ្រងទម្ងន់ឲ្យកាន់តែមានប្រសិទ្ធភាពឡើង

ស្ករខ្លាញ់

ជាការធានាផ្តល់ជាតិផ្អែមដែលមិនផ្តល់ថាមពលដល់រាងកាយ ដែលកើតឡើងមកដោយការប្រើស្ករក្នុងក្រុមអាហារ (ជាតិស្ករក្នុងក្រុមអាហារ) ដែលជាសារធាតុដើមហើយដ៏ស្រស់ស្អាតប្រភេទអាស៊ីត 3 តំណែងដោយអាតូមសារធាតុក្នុងដែលមានប្រភេទផ្សេងៗទៀតនិងជាតិស្ករ ប៉ុន្តែរាងកាយមិនអាចរំលាយបានតែផ្តល់នៅរសជាតិផ្អែមហើយគ្មានរសជាតិល្វីងជាប់អណ្តាតដែលស្រដៀងជាតិស្ករ

